

## ประโยชน์ตัวอย่างการแปล อนุต ปัจจัย เป็นกิริยาในระหว่าง

๑) ตสุมา ពំទិវសំ សព្វា ពតស អុបនិស្សសយ វូឡូកេព្យាតា មមមំ ហេសនុទោ អនុបុរីភីកតាំ កាលើ. (ពិស+នេ+អនុត+តិ, ឥសុញ្ញ)

២) តេវ នាសាយ ពេល វាគិណុនុទោ និតិនុក្រុង វាគិណុជិត្តា អនុតាគាម បារិតិ. (វា+តិ+ន+អនុត+តិ, ឥវិយុទ)

៣) តិស ក្បុរុមិភិក ពេល បាបមុល បោរុណុនុទោ វូវិព្យាតា បុរីជិ. (ប+វូវុណ្ហ+នេ+អនុត+តិ, ឥលីកេលីកូរួម)

៤) ឧបំពិ ឈុយឈុយ សាតី គុណុនុទោ ទស្ស បុណុធកិរិយាណត្វូត្វុ កែកំ តិតិសាមិ. (គម+ឧ+អនុត+តិ, ឬូរួម, ឥីប៊ូ)

៥) សក្តិក ពតា កត្តា បតិវិ សុខិបនុនុទោ តាយណុអសមយេ មេចានំ សមបាបេតិ. (តំ+ិប+អនុត+តិ, ឯូរួម)

៦) លោក វេជ្ជិ កាមនិគមេ ទិន្ទុវា វេជ្ជកម្មមំ ក្រុនុនុទោ កែកំ ការុុទុពុលំ ិតុតិ ពិស្តា បុរីជិ. (ក្រ+វូ+អនុត+តិ, ករោហំរួម)

៧) “អក្សក្រុជិ មំ, វាគិ មនុតិ ិិ មុម្ភមេលំ សព្វា មេចានេ វិវនុនុទោ តិតិសព្វាតេរំ វារុរុក កាលើ. (វិ+វិរ+ឧ+អនុត+តិ, ប្រព័បីរួម)

៨) នារុតិ រតុតិ និកុមនុនុទោ ពតស ពេលស្ត ធម្មាត្វ ិការុមិ. (និ+កម+ឧ+អនុត+តិ, ឥូវិកុកិប៊ូ)

៥) ໂສ ມກຖ້າ ຕຸກະຈຳມານໂສ ຕໍ່ ຕໍ່ ສາຂໍ ຮເທດວາ ນຈຈນໂຕ ອກງາລີ. (ນ+ຍ+ອນຸ+ລີ, ພົມນອຢູ່, ເຕັ້ນອຢູ່)

๑๐) ຕໍ່ ສູງວາ ນາໂຄ ມຸເຂ ໂສນຸທຳ ປກຂີປິຕົວ ໂຮງນຸໂຕ ປຈຸນໂຕ ປຈຸນໂຕ ອຄມາສີ. (ຮູກ+ວ+ອ+ອນຸຕ+ສີ, ຮ້ອງໃຫ້ອຸຢູ່)

๑๖) **มหาบุรีส ສຕ් ວුප්පූලපේතාව ອາຄຈුණුໂຕ ປුຈනໂຕ ພ්‍රඩිගම්මිතාව ສත්ත් ວුබැජිස. (ආ+ຄම+ව+වන්තා+ලි, ມාවෝ)**

(๓) ยลสถานที่ ตั้ง ลริว์ สุเลหิ วิชณุเตตุวา ปริวตเตตุวา ปริวตเตตุวา **มาเปนูโต** อสุภสบุญ ปภีลกิ. (เมป+เนน+อนุต+ลิ, เพาอยู่)

๑๔) សារិក មហាស្ឋាពុទា ភីកុខុំ រោគយារជាគំ ក្រុងតី ចម្លំ សុណនតី ត្រួតបញ្ជូន ទុកដាក់ ពតិកូល ឯកមាសិ. (ក្រ+ໂវ+អនុ+តិ+សិ, ថាំយូ)

๑๓) រាល់ទុន អំបូរៈ យត្តា ចតា ឱ្យវិតំ កបុបន្ទីពី ក្បាញិបុរី នាម នាល់ទុនំ (កបុបន្ទី+យោន+អនុញ្ញ+តិ, តាំងខ្សោយ, លើឃឹងខ្សោយ)